



ប្រតិភូ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី



Baitang Head Office
Battambang Province

គ្រឹះស្ថាន

ប្រតិភូ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

របាយការណ៍
ប្រចាំឆ្នាំ២០១៩

ទូរស័ព្ទលេខ: ០៥៣ ៦៩០ ១៣៥០/០៨៩ ៤១៩ ០៩៩ អ៊ីម៉ែល: baitangmicroheranhvatho@gmail.com
អាសយដ្ឋាន: ផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់រូងចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ព្រះរាជាណាចក្រកម្ពុជា)

មាតិកា

បញ្ជីអក្សរកាត់	1
ទស្សនវិស័យ បេសកកម្ម និងគតិពេបន៍ របស់គ្រឹះស្ថាន	2
ប្រវត្តិ របស់ គ្រឹះស្ថាន បែកចែក មីក្រូហិរញ្ញវត្ថុ អិលស៊ី	3
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	4
សាររបស់ ប្រធាននាយិកាប្រតិបត្តិ	5
លទ្ធផលការងារប្រចាំឆ្នាំ ២០១៩	7
សង្ខេបផ្នែកទំនួលខុសត្រូវសង្គម	8
សង្ខេបផ្នែកប្រតិបត្តិការ	9
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	11
របាយការណ៍លទ្ធផលលម្អិត	12
សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	15
ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន	16
អង្គការលេខ	17
បេសកកម្មនៃការិយាល័យកណ្តាល	17
ភាគទុនិក	18
ដៃគូសហប្រតិបត្តិការផ្សេងៗ	18
បណ្តាញសាខា	19
ក្រុមប្រឹក្សាភិបាល	20
គណៈគ្រប់គ្រងគ្រឹះស្ថាន	21
អតិថិជនគោលដៅ និងផលិតផល	23
របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល	25
របាយការណ៍ របស់សវនករឯករាជ្យ	29
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	32
របាយការណ៍លំហូរសាច់ប្រាក់	34
កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាស របស់ធនាគារកណ្តាល	35
សេចក្តីសន្និដ្ឋាន	47



បញ្ជីអក្សរកាត់

គ ប ក ៖ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី



ទស្សនវិស័យ បេសកកម្ម និងគតិពេចន៍ របស់គ្រឹះស្ថាន



ទស្សនវិស័យ

បៃតង មីក្រូហិរញ្ញវត្ថុ គឺជា គ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ងាយស្រួល ជូនដល់ប្រជា កសិករ ក្នុងសហគមន៍ និង សាធារណជន ដើម្បីចូលរួម ចំណែក អភិវឌ្ឍន៍ កំណើន សេដ្ឋកិច្ច ជាតិ ។



បេសកកម្ម

បេសកកម្ម របស់យើង គឺផ្តល់ ឥណទានខ្នាតតូចបំផុត ខ្នាតតូច ជូនដល់ ប្រជាកសិករ និង សេវា ហិរញ្ញវត្ថុ ទាន់សម័យ ជូនដល់ អតិថិជនគ្រប់ប្រភេទ ក្នុងគោល បំណងបង្កើន ជីវភាព សេដ្ឋកិច្ច គ្រួសារអោយបានល្អប្រសើរ ។



គតិពេចន៍

បៃតងប្រជាប្រាថ្នាចង់បាន ។





ប្រវត្តិ របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណផ្លូវការពី ធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ គ្រឹះស្ថាន បាននឹង កំពុងផ្តល់សេវាកម្មឥណទាន ដល់អតិថិជន របស់ខ្លួន រួមមាន សមាជិកសហគមន៍ ប្រជាកសិករ អ្នកប្រកប របរ ស្រែចម្ការ និងអតិថិជនទូទៅ ។

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តពង្រឹង និងពង្រីកវិសាលភាព របស់ខ្លួនឱ្យបានទូលំទូលាយ លើសេវាកម្ម សក្តានុពល និងតំបន់ប្រតិបត្តិការ បន្ថែមទៀតសំដៅ បម្រើអតិថិជនទាំងអស់ រួមចំណែកលើក ស្ទួយ កម្រិត ជីវភាពក៏ដូចជា សេដ្ឋកិច្ចសហគមន៍រស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

នៅលើកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ដែលជាក្រុមហ៊ុន មានបទពិសោធន៍ពេញលេញ សមត្ថភាពធំ និងមូលដ្ឋានគ្រឹះរឹងមាំលើ វិស័យកសិកម្មជាពិសេសស្រូវ អង្ករ ។ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាននឹងកំពុងឈានទៅមុខ ប្រកបដោយភាពជឿជាក់ ក្នុងភាពជាដៃគូល្អ និងយូរអង្វែងក្នុងការផ្តល់ជូននូវ សេវាកម្មឥណទាន ដល់អតិថិជន ទាំងអស់របស់ខ្លួនជាមួយនឹងទំនុកចិត្តខ្ពស់ និងការពេញចិត្ត ។ ទន្ទឹមគ្នានេះផងដែរ ទស្សនៈវិស័យ រួមទាំង បេសកកម្ម របស់គ្រឹះស្ថាន បានតម្រង់ទិសដៅជាក់លាក់លើការប្តេជ្ញាចិត្តខ្ពស់ ឈរលើភាពប្រាកដនិយមពី សំណាក់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង រួមទាំងបុគ្គលិកទាំងអស់ ក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់ វឌ្ឍនភាពសេដ្ឋកិច្ចគ្រួសារ រួមទាំងសហគមន៍រស់នៅ ។





សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ស្ថិតក្នុងភាពអំណោយផលពី ស្ថិរភាពនយោបាយ និងកំណើនរឹងមាំនៃ សេដ្ឋកិច្ចពិភពលោក ស្ថានភាព សេដ្ឋកិច្ច ប្រទេសកម្ពុជា នៅតែបន្តមានភាព ប្រសើរដោយរក្សាបាននូវល្បឿនកំណើនខ្ពស់រឹងមាំប្រមាណ៧% ។ ការរីកចម្រើន វិស័យឧស្សាហកម្មបាន និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មផង ដែរជាពិសេស ឧបករណ៍កែច្នៃ ក្នុងវិស័យកសិកម្ម ដែលបានជួយឱ្យការផលិត អាចកាត់បន្ថយតម្លៃថ្លៃដើម បានមួយចំនួន ជាចំណុចឈានទៅរកការប្រកួត ប្រជែង ។ វិស័យកសិកម្ម មិនត្រឹមតែជាឆ្លឹងខ្នងនៃខ្សែនសេដ្ឋកិច្ចជាតិ និងបានចូល រួមចំណែកនៃការអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងការកាត់ បន្ថយភាពក្រីក្រ ធានាឱ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ។ វិស័យកសិកម្មបានបន្តងើបឡើង ជាមួយនិងកំណើនបរិមាណផលស្រូវ ដែលជាដំណាំចម្បងរបស់ប្រទេស ។ ប្រព័ន្ធធារាសាស្ត្រជាយុទ្ធសាស្ត្រ មួយដែលបានជំរុញការពង្រីកផ្ទៃដីដាំដុះ ជាពិសេសស្រូវប្រាំងមួយផ្នែក ទៀតជា ជំនួយក្នុងការកាត់បន្ថយ ភាពរាំងស្ងួត និងការបង្កើនទិន្នផលស្រូវ រយៈពេលវែងក្នុងការគាំទ្រ ការនាំអង្ករចេញ របស់រាជរដ្ឋាភិបាលកម្ពុជា ។



គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវអនុវត្តយុទ្ធសាស្ត្រដែលមានស្រាប់ និងបន្តកែសម្រួលយុទ្ធសាស្ត្រ មួយចំនួន ដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបង្កើតសហគមន៍ថ្មីៗបន្ថែម និងថែរក្សាសមាជិកដែលមានស្រាប់ ។
- បន្តជំរុញអនុវត្តគោលនយោបាយរូបិយវត្ថុជាតិ (ការប្រើប្រាស់ប្រាក់រៀល) ។
- បន្តជំរុញការបញ្ចេញឥណទានក្នុងវិស័យកសិកម្ម (ការផលិតស្រូវ) ។
- បន្តសិក្សារកដៃគូក្នុងការទទួលបានការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពល ។

ជាចុងក្រោយ តាំងនាមឱ្យគណៈក្រុមប្រឹក្សាភិបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគទុននិក ក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ដែល ជានិច្ចជាកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការយ៉ាងល្អប្រសើរ ។

មួយដោយឡែក សូមសំដែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ព្រមទាំង ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលខិតខំបំពេញ មុខងារ តួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានសមិទ្ធផលល្អប្រសើរជាបន្ត បន្ទាប់ នាពេលកន្លងមក។



លោកស្រី មៅ ណារ៉ា

ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់ ប្រធាននាយិកាប្រតិបត្តិ

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាគ្រឹះស្ថាន ដែលនាំមុខគេ ក្នុង ការផ្តល់ឥណទាន កសិកម្មជាពិសេស (ផលិតកម្ម ស្រូវ) អនុលោមតាម ទស្សនៈ និង បេសកកម្ម របស់ គ្រឹះស្ថាន ។



យើងកំពុងតែបន្តគាំទ្រ ជាចំណែកមួយនៃការចូលរួម គោលនយោបាយ នាំ អង្គរចេញឱ្យបាន១លានតោន របស់រាជរដ្ឋាភិបាល ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ នេះ គ្រឹះស្ថាន បាននឹងកំពុងបន្តសហការជាមួយដៃគូ យុទ្ធសាស្ត្រយូរអង្វែង និងមិនអាច ខ្វះបានគឺ ធនាគារ ស្រូវ(កម្ពុជា) ភីអិលស៊ី ក្នុងការចងក្រងសមាជិកក្នុងសហគមន៍ ទីផ្សារ ស្រូវកម្ពុជា តាមបណ្តា ភូមិ ឃុំ ស្រុក គោលដៅដែលផលិតស្រូវ ។ យើងមាន សមាជិកប្រហែលជាង១៦ ពាន់ នាក់ស្មើ និង១១ស្រុក ៣៣ឃុំ ក្នុងនោះ មានចំនួន០៤គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។ គោលបំណងចម្បងនៃការបង្កើត សហគមន៍ គឺដើម្បីកាត់បន្ថយចំណាយ ថ្លៃដើម ផលិតផល របស់សមាជិក នៃសហគមន៍ មានដូចជា៖ ការទទួលបានឥណទានស្របច្បាប់ ឬ ផ្លូវការពី គ្រឹះស្ថាន បៃតង យក ទៅប្រកបមុខរបរ កសិកម្ម ធ្វើស្រែ ប្រមូលទិញស្រូវ របស់សមាជិកក្នុងសហគមន៍ មកវិញតាមតម្លៃទីផ្សារបង្កើត ឱ្យមានទីផ្សារជាក់លាក់ក្នុងការ ទិញ-លក់ស្រូវ (ជាពិសេសទិញឱ្យអស់ពីទីផ្សារ) ផ្តល់ស្រូវពូជ (ស្រូវសែនក្រអូប ផ្ការំដួល ផ្កាម្លិះ) ដែលមានតម្លៃទាបជាងទីផ្សារ ចន្លោះចាប់ពី១,០០០រៀល ទៅ១,២០០រៀលក្នុង១គីឡូក្រាម ។ ថ្មីៗ នេះនៅដើម ឆ្នាំ២០១៨ យើងបានផ្តល់នូវដី ដែលមានគុណភាពខ្ពស់ បណ្តាក់ជូនប្រជាសហគមន៍ ក្នុងឃុំ មួយ ចំនួន នៃស្រុកបវេល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាជំហាន សាកល្បង ។

បើទោះបីជាមានការកំណត់ពិធានការប្រាក់របស់រាជរដ្ឋាភិបាល តាមរយៈ ធនាគារជាតិ នៃ កម្ពុជា បានធ្វើ ឱ្យគ្រឹះស្ថាន មួយចំនួនជួបនូវផលអវិជ្ជមាន លើចំណូលដែលនឹងទទួលបានពីការប្រាក់មានការធ្លាក់ ចុះឬមានការ កើនឡើងតិចយ៉ាងណាដោយច្បាប់បទបញ្ញត្តិត្រូវតែអនុវត្តឱ្យខានតែបាន ។

ស្របជាមួយគ្នានោះ ការប្រកួតប្រជែងដើម្បីបន្តភាពខ្លាំងរស់បាន ប្រកបដោយចីរភាព គ្រឹះស្ថាន នៅតែ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ប្រកួតប្រជែងដោយផ្អែកលើភាពខ្លាំង និងដាច់ដោយឡែកដែលបាន ផ្តោតលើ ឥណទានកសិកម្ម ជាផលិតផលចម្បង ។ ដើម្បីបន្តឆ្ពោះទៅ គោលដៅខាងលើ គ្រឹះស្ថាន បានរៀបចំកែសម្រួល យុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបណ្តុះបណ្តាល ភ្នាក់ងារឥណទានដែលមានស្រាប់ ដើម្បីបង្កើនគុណភាព ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ។
- ចាប់ដៃគូជាមួយ ធនាគាររឹង ក្នុងការប្រមូលការប្រាក់ ឬនិងប្រាក់ដើម ពីអតិថិជនរបស់គ្រឹះស្ថាន ។
- បន្តថែរក្សាសមាជិកចាស់ក្នុងសហគមន៍ និងពង្រីកសមាជិកថ្មីៗបន្ថែមទៀត តាមឃុំគោលដៅបន្ថែម ទៀត។



- នឹងរៀបចំបង្កើតឱ្យមានផ្នែក សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍គោលនយោបាយឥណទាន ស្របតាម ផលិតផល ឥណទានកសិកម្ម ។
- បន្តសិក្សារកដៃគូ ក្នុងការទទួលបានការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពលតាមឃុំ ។

ឆ្លៀតឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនកសិករ ភាគទុននិក ប្រធាន ក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អង្គការមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែល ជានិច្ចជាកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការបានយ៉ាងល្អប្រសើរជាមួយធនាគារ ស្រូវ (កម្ពុជា) ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់គ្រឹះស្ថាន បៃតង ដែលបានបំពេញការងារប្រកបដោយភាព ស្មោះត្រង់ មានវិជ្ជាជីវៈខ្ពស់ និងក្រមសីលធម៌ ។

ហត្ថលេខា


លោកជំទាវ អ៊ឹង ណាងពីន
ប្រធាននាយិកាប្រតិបត្តិ

លទ្ធផលការងារប្រចាំឆ្នាំ ២០១៩


ព័ត៌មានអតិថិជន

	ចំនួនអតិថិជន ១,៤៨៤	% នៃអតិថិជនជាស្រ្តី ២០%	%នៃកម្ចីកសិកម្ម ១០០%
	ផលប័ត្រឥណទានសរុប ២,៣៧១,៣២៧.៦៥ដុល្លារ	% នៃអតិថិជនជាស្រ្តី ១៧.៣០%	% នៃកម្ចីឯកត្តជន ១០០%

ចំនួនអតិថិជន និងផលប័ត្រឥណទាន



ទ្រព្យសកម្ម បំណុល និងមូលធនភាគទុនិក






សង្ខេបផ្នែកទំនួលខុសត្រូវសង្គម

សូចនាករ	២០១៨	២០១៩
ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	១៧%	២០%
ភាគរយនៃកម្ចីកសិកម្ម	១០០%	១០០%
ភាគរយនៃអតិថិជនកម្ចីនៅជនបទ	១០០%	១០០%

នៅគ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគរយនៃអតិថិជនកម្ចីជាស្ត្រី ក្នុងឆ្នាំ២០១៨ មានប្រហែល ១៧% នៃចំនួនអតិថិជនសរុប និងនៅក្នុងឆ្នាំ២០១៩ មានអតិថិជនកម្ចីជាស្ត្រី ប្រមាណប្រហាក់ប្រហែល២០% នៃចំនួនអតិថិជនសរុប ។

ក្នុងទស្សនវិស័យ ការទទួលខុសត្រូវសង្គម ផ្តល់ឥណទានដល់ ប្រជាកសិករ ប្រកបរបរកសិកម្ម គឺមាន ភាពល្អប្រសើរ ដូច្នេះឥណទានអាចជួយពង្រីកលទ្ធភាពសេដ្ឋកិច្ច របស់ពួកគេឱ្យកាន់តែប្រសើរឡើង ។ ចំពោះ ភាគរយនៃ កម្ចីកសិកម្ម គឺមានទំហំកម្ចី១០០% នៃផលប៉ុន្តែឥណទានសរុប ហើយភាគរយនៃអតិថិជនកម្ចី នៅ ជនបទមាន១០០% នៃអតិថិជនសរុបរបស់គ្រឹះស្ថាន ។ ការផ្តល់ឥណទានដល់អតិថិជននៅជនបទ និងផ្ដោត លើ កសិកម្មបានជួយចូលរួមចំណែកដល់កសិករឱ្យបង្កើន ទ្រព្យសម្បត្តិ ផលិតកម្មស្បៀងអាហារ និងផ្តល់ ហិរញ្ញវត្ថុ គាំទ្រដល់ការវិនិយោគរយៈពេលវែង ដើម្បីទ្រទ្រង់កំណើន សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ។

ការបែងចែកអតិថិជនតាមភេទ និងតាមតំបន់






សង្ខេបផ្នែកប្រតិបត្តិការ

សូចនាករ (កត្តាវាស់វែង)	២០១៨	២០១៩
ចំនួនខេត្តប្រតិបត្តិការ	២	២
ចំនួនស្រុកប្រតិបត្តិការ	១៤	១៤
ចំនួនឃុំប្រតិបត្តិការ	៧១	៧១
ចំនួនភូមិប្រតិបត្តិការ	២៦៧	២៦៧
ផលប៉ុន្តែសណាទានសរុប (គិតជាដុល្លារ)	២,២៥៦,៦៩៦.៣៦	២,៣៧១,៣២៧.៦៥
ភាគរយនៃកម្ចីកសិកម្ម	១០០%	១០០%
ចំនួនអតិថិជនកម្ចីសរុប	១,៥២៣	១,៤៨៤
ទំហំឥណទានជាមធ្យម (គិតជាដុល្លារ)	១,៤៨២	១,៥៩៨
អត្រាហានិភ័យឥណទាន	០.០០%	០.៣៩៣%
អត្រាឥណទានលុបចេញពីបញ្ជី	០.០០%	៥.១០៨%


ត្រឹមបំណាច់ឆ្នាំ២០១៩ ផលប៉ុន្តែសណាទានសរុប របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ២,៣៧១,៣២៧.៦៥ ដុល្លារអាមេរិក និងមានអតិថិជនសរុបចំនួន១,៤៨៤នាក់ ។

ចំពោះការទម្លាក់/ឬបញ្ចេញកម្ចី គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានផ្តល់កម្ចីចំនួន ២,៣៧១,៣២៧.៦៥ដុល្លារអាមេរិក ដល់អតិថិជន របស់ខ្លួនក្នុងឆ្នាំ២០១៩ ។ ក្នុងនាមជា គ្រឹះស្ថាន បៃតង មីក្រូ-ហិរញ្ញវត្ថុ ភីអិលស៊ី ដែលផ្តោតសំខាន់លើ វិស័យកសិកម្ម ដូច្នេះទាំងការទម្លាក់/ឬបញ្ចេញកម្ចី និងការសង ត្រលប់ របស់អតិថិជនមានលក្ខណៈ ជាឥណទានរដូវកាល ដែលរក្សាបានអត្រាខ្ពស់ជាពិសេសក្នុងរដូវកាល ចន្លោះពីខែ តុលា ដល់ខែកុម្ភៈ នៃឆ្នាំបន្ត ។


ផលប៉ុន្តែសណាទាន និងចំនួនអតិថិជនសរុប



ផលិតភាពភ្នាក់ងារឥណទាន




ផលប៉ុន្តែងឥណទានតាមប្រភេទរូបិយប័ណ្ណ





ការបញ្ចេញ/ទម្លាក់ និងការសងត្រលប់តាមខែនីមួយៗ



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	2019 ដុល្លារអាមេរិក	2019 ពាន់រៀល កំណត់ សម្គាល់ 2.4	2018 ដុល្លារអាមេរិក	2018 ពាន់រៀល កំណត់ សម្គាល់ 2.4
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	3,690	15,037	265,276	1,065,879
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	7	152,214	620,272	151,271	607,807
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	8	650,393	2,650,351	434,308	1,745,050
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	9	2,364,169	9,633,989	2,207,851	8,871,145
ទ្រព្យសកម្មផ្សេងៗ	10	10,709	43,639	33,398	134,193
ទ្រព្យ និងបរិក្ខារ	11	23,647	96,362	36,985	148,606
ទ្រព្យសកម្មអរូបី	12	20,062	81,753	28,969	116,397
ទ្រព្យសកម្មសរុប		3,224,884	13,141,403	3,158,058	12,689,077



បំណុល និងមូលធន

បំណុល

ប្រាក់កម្ចី	13	50,000	203,750	50,000	200,900
បំណុលផ្សេងៗ	14	47,702	194,386	35,234	141,570
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	21(ខ)	14,219	57,942	8,519	34,229
បំណុលពន្ធពន្យារ	21(ក)	16,995	69,255	9,261	37,211
បំណុលសរុប		128,916	525,333	103,014	413,910

មូលធន

ដើមទុន	15	3,000,000	12,000,000	3,000,000	12,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	16	21,550	87,816	88,066	353,849
ប្រាក់ចំណេញរក្សាទុក/ (ប្រាក់ខាតបង់)		74,418	304,850	(33,022)	(132,029)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	223,404	-	53,347
មូលធនសរុប		3,095,968	12,616,070	3,055,044	12,275,167
បំណុល និងមូលធនសរុប		3,224,884	13,141,403	3,158,058	12,689,077

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍លទ្ធផលស្រុត

	កំណត់ សម្គាល់	2019		2018	
		ដុល្លារអាមេរិក	ពាន់រៀល កំណត់ សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀល កំណត់ សម្គាល់ 2.4
ចំណូលពីការប្រាក់	17	462,704	1,874,877	463,545	1,875,040
ចំណាយការប្រាក់	18	(4,986)	(20,203)	(5,889)	(23,821)
ចំណូលការប្រាក់សុទ្ធ		457,718	1,854,674	457,656	1,851,219
ចំណូលប្រតិបត្តិការផ្សេងៗ	19	80,895	327,787	24,820	100,397
ចំណូលប្រតិបត្តិការសរុប		538,613	2,182,461	482,476	1,951,616
ចំណាយទូទៅ និងរដ្ឋបាល	20	(394,327)	(1,597,813)	(411,451)	(1,664,319)
ការខាតបង់លើឱនភាពនៃទ្រព្យ					
សកម្មហិរញ្ញវត្ថុ	9	(76,462)	(309,824)	(15,863)	(64,166)
ប្រាក់ចំណេញមុនដកពន្ធ		67,824	274,824	55,162	223,131
ពន្ធលើប្រាក់ចំណេញ	21(គ)	(26,900)	(108,998)	(20,876)	(84,443)
ប្រាក់ចំណេញសុទ្ធ		40,924	165,826	34,286	138,688
សម្រាប់ការិយបរិច្ឆេទ		40,924	165,826	34,286	138,688



លទ្ធផលលម្អិតផ្សេងៗ

លម្អៀងពីការប្តូររូបិយប័ណ្ណ

- 170,057 - (56,554)

សរុបលទ្ធផលលម្អិតសរុប

សម្រាប់ការិយបរិច្ឆេទ



40,924 335,883 34,286 82,134

បុគ្គលិក និងការកសាងសមត្ថភាព

ព័ត៌មានបុគ្គលិក

នៅដំណាច់ ឆ្នាំ២០១៩ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានបុគ្គលិកសរុបចំនួន៥៩នាក់ ដែលក្នុងចំណោមនោះមាន បុគ្គលិកការិយាល័យចំនួន៣២% បុគ្គលិកប្រតិបត្តិការចំនួន៦៨% ។ បុគ្គលិកជា ស្រ្តីមានចំនួន២០% នៃបុគ្គលិកសរុប ដែលភាគច្រើនជាបុគ្គលិកបម្រើការងារនៅការិយាល័យ ។

ចំពោះកម្រិតវប្បធម៌បុគ្គលិក៧% មានសញ្ញាបត្រថ្នាក់អនុបណ្ឌិត៨៦% មានសញ្ញាបត្រថ្នាក់បរិញ្ញាប័ត្រ៧% មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ។ ជារួមបុគ្គលិក គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានចំណេះដឹងនិងកម្រិតវប្បធម៌ល្អប្រសើរ ។



ការបណ្តុះបណ្តាលបុគ្គលិក

ការកសាងសមត្ថភាពបុគ្គលិក គឺជាវិធីសាស្ត្រនៃការអភិវឌ្ឍដែលផ្តោតសំខាន់លើការ យល់ដឹងពីឧបសគ្គដែលរារាំងបុគ្គលិក និងគ្រឹះស្ថាន ពីការសម្រេចគោលដៅអភិវឌ្ឍរបស់ពួកគេ និងជួយបង្កើនសមត្ថភាពរបស់ ពួកគេដើម្បីទទួលបានលទ្ធផលការងារដែលអាចវាស់វែងបាន និងមាននិរន្តរភាព ។ ដូច្នេះការកសាងសមត្ថភាព មានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលិកគ្រប់កម្រិត ។ នៅក្នុងឆ្នាំ២០១៩ នេះមានវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខាងក្នុង និងក្រៅជាច្រើនត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិក ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងការអនុវត្តការងារ របស់បុគ្គលិក សម្រាប់គ្រឹះស្ថាន ។

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ ២០១៩



សកម្មភាពការងារ របស់ភ្នាក់ងារឥណទាន ក្នុងសហគមន៍



សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

សវនកម្មផ្ទៃក្នុង មានវិជ្ជាជីវៈក្នុងការវាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រង ក្នុងគ្រឹះស្ថាន ។ សវនកម្មផ្ទៃក្នុង ធ្វើការជាមួយអ្នកគ្រប់គ្រងដើម្បីត្រួតពិនិត្យ ប្រព័ន្ធការងារ និងប្រតិបត្តិការ របស់គ្រឹះស្ថាន ។ ការធ្វើសវនកម្មផ្ទៃក្នុង ក៏អាចកំណត់អត្តសញ្ញាណតំបន់ដែល ត្រូវបង្កើនប្រសិទ្ធភាពការងារ ។ សវនកម្មផ្ទៃក្នុង មានបុគ្គលិកចំនួន២នាក់រួមមាន ប្រធានសវនកម្មផ្ទៃក្នុង និង សវនករប្រតិបត្តិការចំនួន១នាក់ ។ ក្នុងឆ្នាំ២០១៩ សវនកម្មផ្ទៃក្នុងបានចុះសវនកម្មតាមសាខានីមួយៗ រកឱ្យ ឃើញនូវភាពខ្វះចន្លោះ របស់សាខាដើម្បីធ្វើការកែលម្អឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទៅតាមផែនការ ការងារ ដែលបានកំណត់ ដោយប្រធានសវនកម្មផ្ទៃក្នុង ។

របាយការណ៍សវនកម្មផ្ទៃក្នុង បានបង្ហាញដល់ គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន តាមរយៈរបាយការណ៍ ។ របាយការណ៍នេះផ្តល់នូវទស្សនៈឯករាជ្យ លើវិសាលភាពការងារ ដែលគ្រឹះស្ថាន ត្រូវបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានជោគជ័យ និងផ្តល់ដំបូន្មានលើចំណុចដែលត្រូវកែលម្អ ។





ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន

ដើម្បីឆ្លើយតបទៅនឹង ទស្សនវិស័យ បេសកកម្ម និងគតិពេជន៍ របស់គ្រឹះស្ថាន បាននឹងកំពុងបន្តឆ្ពោះទៅ មុខរួមគ្នាជាមួយដៃគូសហប្រតិបត្តិការ ដែលជាក្រុមហ៊ុន ប្រមូលទិញផលកសិកម្មដ៏ធំមួយគឺ ក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ។


ប្រជាកសិករ ដែលប្រកបរបរ កសិកម្មដែលទទួលបាននូវសេវាកម្ម ប្រាក់កម្ចី(ឥណទាន) ពីគ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគច្រើនប្រជាកសិករទទួលបាន នូវការលើកកម្ពស់ជីវភាព តាមរយៈមានទីផ្សារ កសិផលមួយដ៏ល្អប្រសើរ ។

បន្ថែមពីលើនេះ គ្រឹះស្ថាន មានយុទ្ធសាស្ត្រ កាត់បន្ថយហានិភ័យ ក្នុងការធានានូវលទ្ធភាពសងរបស់ អតិថិជនសម្រាប់ការកម្ចីរយៈពេលវែងផងដែរ ។






អង្គការលេខ



រចនាសម្ព័ន្ធការិយាល័យកណ្តាល



ភាគទុនិក

- ១- លោកស្រី កុយ ម៉ារី
- ២- អ្នកស្រី គួ សៀកឡាយ
- ៣- កញ្ញា គួ សុវណ្ណប័ន្ទ

ដៃគូសហប្រតិបត្តិការផ្សេងៗ



ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី



ធនាគារ ឯកទេសវិ (ខេមបូឌា) លីមីតធីត





ទ្រូម៉ាន់នី ជាក៍ស្រួល ជកស្រួល



គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត

පබ්ලිකාභිමතය

គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានការិយាល័យកណ្តាល ស្ថិតនៅក្នុងក្រុងបាត់ដំបង ។
ប្រតិបត្តិការផ្តល់ប្រាក់កម្ចីជូនអតិថិជន ធ្វើឡើងដោយសាខាទាំង០៣ ក្នុងខេត្តចំនួន០២ គឺខេត្តបាត់ដំបង និង
ខេត្តពោធិ៍សាត់ ។





ក្រុមប្រឹក្សាភិបាល



លោកស្រី ម៉េង នណាណ៍



អ្នកស្រី គូ សៀកកាយ



កញ្ញា គូ សុវណ្ណវិថ



គណៈគ្រប់គ្រងគ្រឹះស្ថាន



លោកជំទាវ អ៊ឹង ណងពីន (ប្រធាននាយកប្រតិបត្តិ)



លោក ហ្វឹក សាវ៉ន (អនុប្រធាននាយកប្រតិបត្តិ)



លោក កាង សុថាវិទ្ធ (មន្ត្រីប្រតិបត្តិការ)



លោក រិទ្ធ ដាក់ (ប្រធានសេវាកម្មក្នុង)



លោក ពេញ កុម្មៈ (ប្រធានគ្រប់គ្រងទូទៅ)



លោក អៀន សំណង់ (គ្រូបង្គោល)



លោកស្រី លីម ហ៊ុំឡាយ (ប្រធានគណនេយ្យករ)



កញ្ញា ណារក់ សុខណា (រដ្ឋបាល ធនធានមនុស្ស)



លោក ប៉ាវ វណ្ណា (ព័ត៌មានវិទ្យា)

អតិថិជនគោលដៅ និងផលិតផល

អតិថិជនរបស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាសាធារណជនទាំងឡាយណាដែល ប្រកបរបរ ជាក់លាក់ និងមានគោលបំណងក្នុងការអភិវឌ្ឍន៍មុខរបរ របស់ខ្លួនតាមរយៈការប្រើប្រាស់ ឥណទាន ជាលក្ខណៈ ឯកត្តជនសម្រាប់ វិស័យដូចខាងក្រោម៖

១. កសិកម្មរួមមាន៖ ធ្វើស្រែ-ចំការ ចិញ្ចឹមសត្វ...
២. សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការកែច្នៃម្ហូបអាហារ...
៣. អាជីវកម្ម៖ លក់ផលិតផលកសិកម្ម លក់គ្រឿងទេស(លក់ចាប់ហួយ)...
៤. សេវាកម្ម៖ សេវាកសិកម្ម (ភ្ជួររាស់ ច្រូតកាត់ បោកបែន) សេវាផ្គត់ផ្គង់ទឹក...





គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់ឥណទានដល់ប្រជាពលរដ្ឋ នៅតាមជនបទ ដោយផ្ដោតលើអតិថិជនធ្វើកសិកម្ម ។ តំបន់ប្រតិបត្តិការ របស់គ្រឹះស្ថាន ជាចម្បងស្ថិតនៅតំបន់ជនបទ ទីកន្លែងដែល ប្រមូលផ្តុំទៅដោយការងារកសិកម្ម ។

ពិពណ៌នាពីផលិតផល	ឥណទានកសិកម្ម	ឥណទានអាជីវកម្ម
អតិថិជនគោលដៅ	-កសិកម្មរួមមាន៖ធ្វើស្រែ-ចំការ ចិញ្ចឹម សត្វ... -សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការកែច្នៃម្ហូបអាហារ... -អាជីវកម្ម៖លក់ផលិតផលកសិកម្ម លក់គ្រឿងទេស(លក់ចាប់ហួយ)... -សេវាកម្ម៖ សេវាកសិកម្ម (ភ្ជួររាស់ ច្រូតកាត់បោកបែន) សេវាផ្គត់ផ្គង់ទឹក...	-លក់ដូរខ្នាតតូច (លក់ចាប់ហួយ បន្លែ ផ្លែឈើ ត្រីសាច់...) -លក់ចំណីអាហារខ្នាតតូច (លក់នំ បង្កែម បាយបបរ គុយទាវ កាហ្វេ...) -បម្រើសេវាកម្មខ្នាតតូច (លាងម៉ូតូឡាន ប៉ះអ៊ុត រត់ខុប....) -លក់ផលិតផលខ្នាតតូច (លក់ដូរទូរស័ព្ទ លក់ដីថ្នាំកសិកម្ម ចំណីសត្វ ផលិត ទឹកស្អាត...) ។
កម្ចីជា	ប្រាក់រៀល ដុល្លារ និងបាត	ប្រាក់រៀល ដុល្លារ និងបាត
រយៈពេលកម្ចីអតិបរិមា	៣៦ខែ	៣៦ខែ
អត្រាការប្រាក់/ខែ	១.៥%	១.៥%
វិធីសាស្ត្រសងត្រឡប់	១.សងការប្រាក់រាល់ខែ និងសងដើមផ្គត់នៅចុងវគ្គ ។ ២.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ថយចុះជាលំដាប់ តាមសមតុល្យប្រាក់ដើមនៅសល់ ។ ៣.សងការប្រាក់៥០%ដើមវគ្គ និង៥០%ទៀតនៅចុងវគ្គ(៦ខែ) ។ ៤.ការប្រាក់រាល់ខែ និងប្រាក់ដើមតាមការចរចា ។ ៤.សងការប្រាក់រាល់ខែ និងសងប្រាក់ដើមគិតជាភាគរយ(ចំនួន.....%) ហើយប្រាក់ដើម នៅសល់សងនៅចុងវគ្គ ។	១.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ថយចុះជាលំដាប់តាមសមតុល្យ ប្រាក់ដើមនៅសល់ ។ ២.សងការប្រាក់រាល់ខែ និងសងប្រាក់ដើមគិត ជាភាគរយ(ចំនួន....%) ហើយប្រាក់ដើមនៅសល់សងនៅចុងវគ្គ ។



របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូននូវ របាយការណ៍ប្រចាំឆ្នាំ របស់ខ្លួន ដោយភ្ជាប់ជាមួយនូវ របាយការណ៍ហិរញ្ញវត្ថុ របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបាន ធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ។ ពុំមានការប្រែប្រួលជាសារវន្ត ទៅលើ សកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនោះទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩មាន ដូចខាងក្រោម៖

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល កំណត់ សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀល កំណត់ សម្គាល់ 2.4
ប្រាក់ចំណេញមុនពន្ធដកពន្ធ	67,824	274,824	55,162	223,131
ពន្ធលើប្រាក់ចំណេញ	(26,900)	(108,998)	(20,876)	(84,443)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	40,924	165,826	34,286	138,688

ភាគលាភ

ក្រុមប្រឹក្សាភិបាល ពុំបានផ្តល់ជាអនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធន នៅក្នុងការិយបរិច្ឆេទនេះទេក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសំវិធានធនត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឱ្យចំនួននៃការលុបចំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធន លើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ ។



ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ក្រៅពីបំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចលក់ បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃ ដែលបានអនុវត្តកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ ។

បំណុលយថាភាព និងបំណុលផ្សេងៗ

នាថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងដោយសារ ការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល12ខែ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្ត ដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាល ក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញ របាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជា សារវន្ត និង



មិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនក្នុង ការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ដើមទុន

មិនមានការផ្លាស់ប្តូរដើមទុន ដែលបានបង់សម្រាប់ការិយបរិច្ឆេទនេះទេ ។

ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឱ្យមានការលាតត្រដាង ឬ និយ័តភាព ក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

លោកស្រី ម៉ៅ ណារ៉ា	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី 30 ខែ មេសា ឆ្នាំ 2020)
លោកស្រី កុយ ម៉ារី	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងថ្ងៃទី 31 ខែ មករា ឆ្នាំ 2020)
លោកស្រី គូ សៀកឡាយ	អភិបាល
លោកស្រី គូ សុវណ្ណច័ន្ទ	អភិបាល
លោកស្រី ឱម រស្មី	អភិបាលឯករាជ្យ

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ចំណែកហ៊ុន របស់ក្រុមប្រឹក្សាភិបាល បានបង្ហាញនៅក្នុងកំណត់សម្គាល់ទី15 នៃរបាយការណ៍ហិរញ្ញវត្ថុ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែល ក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀង នោះអាចផ្តល់លទ្ធភាពដល់ ក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុល របស់ក្រុមហ៊ុន ឬសាជីវកម្មដទៃ ។

ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ នៃឆ្នាំកន្លងទៅក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួល បាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួន សរុបនៃឯកត្តជនដែលបានទទួល ឬកំណត់និងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុនជាមួយក្រុមប្រឹក្សាភិបាល ឬដោយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាង អ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។



ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បានរៀបចំឡើងយ៉ាងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- (ក) អនុម័តនូវគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះប្រកបដោយសង្គតិភាព ។
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស៊ីអាយអេហ្វអេស សម្រាប់សហគ្រាសធុនតូច និងមធ្យម”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់បរិមាណឱ្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាព អាជីវកម្ម និងប្រើប្រាស់ មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជី ក្រុមហ៊ុនឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុន ឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវ បានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថាបានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំតំណាងឱ្យក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស៊ីអាយអេហ្វអេស សម្រាប់សហគ្រាសធុនតូច និងមធ្យម”) ។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាភិបាល



លោកស្រី ម៉ៅ ណារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល
ផ្ទះលេខ ២២ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០



របាយការណ៍ របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ លទ្ធផលលម្អិត របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។

ជាមតិរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវ ក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ ស៊ីអាយអេហ្វអេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ”) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់ យើងខ្ញុំ ។ យើងខ្ញុំ មានឯករាជ្យភាពពីក្រុមហ៊ុនតាមគោលការណ៍នៃ “ ក្រមសីលធម៌សម្រាប់ គណនេយ្យករ ជំនាញវិជ្ជាជីវៈ ” ហៅកាត់ថា (IESBA Code) ដែលដាក់ចេញដោយគណៈក្រមសីលធម៌អន្តរជាតិសម្រាប់ គណនេយ្យបន្ថែមពីនេះទៀត យើងខ្ញុំក៏បានបំពេញតាមក្របខណ្ឌទំនួល ខុសត្រូវក្រមសីលធម៌ផ្សេងៗ ស្របតាម IESBA Code ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសម ស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិ សវនកម្មរបស់យើងខ្ញុំ ។

ព័ត៌មានផ្សេងៗ

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបានបញ្ចេញការសន្និដ្ឋានជាក់លាក់បន្ថែមលើនេះដែរ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្ម របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើង ខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយ របាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ឬទេ ។

ប្រសិនបើមានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គង ជាសារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវ លើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវ នៃរបាយការណ៍ ហិរញ្ញវត្ថុ ដោយដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថា មានភាព



ចាំបាច់សម្រាប់ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារ តែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវ លើការវាយតម្លៃនូវលទ្ធភាព របស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុ របស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅ របស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេល ដែលការ ក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នក ប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវភាពយកចិត្តទុកដាក់ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃ នូវហានិភ័យ នៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចរួមបញ្ចូល ទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាម នីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ ។
- ការវាយតម្លៃលើភាពសមស្របនៃ គោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។



- ធ្វើការសន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ ជាសារវន្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិន ប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់ អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាង ព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋាន របស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្ម ដែលប្រមូលបានត្រឹមកាលបរិច្ឆេទ នៃរបាយ ការណ៍សវនកម្ម របស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើ ឱ្យក្រុមហ៊ុនបញ្ឈប់នូវ និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូល ទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិ ការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដ៏ត្រឹមត្រូវ ។

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធពីសវនកម្មរួមមាន ជាអាទិ៍ វិសាលភាព និងពេលវេលាដែលបានគ្រោងទុក សម្រាប់ការធ្វើសវនកម្ម និងបញ្ហាជាសារវន្តរួមបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុង ដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន អេចអឌីភី & អ៊ីសូស៊ីអេត ខូ អិលធីឌី



កៅ ដារ៉ា

នាយកសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០



របាយការណ៍ស្តីពីប្រែប្រួលមូលធន

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		(ប្រាក់ខាតបង្គរ)/ ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	3,000,000	12,000,000	37,086	149,716	116,479	471,325	-	109,901	3,153,565	12,730,942
ប្រតិបត្តិការជាមួយភាគទុនិក										
ការបង់ភាគលាភ	-	-	-	-	(132,807)	(537,204)	-	-	(132,807)	(537,204)
លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ										
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	34,286	138,688	-	-	34,286	138,688
ការផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	50,980	204,838	(50,980)	(204,838)	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ										
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(705)	-	-	-	(56,554)	-	(57,259)
សរុបប្រាក់ចំណេញលម្អិតសម្រាប់ ការិយបរិច្ឆេទ	-	-	50,980	204,133	(149,501)	(603,354)	-	(56,554)	(98,521)	(455,775)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,000,000	12,000,000	88,066	353,849	(33,022)	(132,029)	-	53,347	3,055,044	12,275,167



	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		(ប្រាក់ខាតបង្គរ)/ ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀលកំណត់សម្គាល់ 2.4
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	3,000,000	12,000,000	88,066	353,849	(33,022)	(132,029)	-	53,347	3,055,044	12,275,167
លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ										
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	40,924	165,826	-	-	40,924	165,826
ការផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(66,516)	(271,053)	66,516	271,053	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ										
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	5,020	-	-	-	170,057	-	175,077
សរុបប្រាក់ចំណេញលម្អិតសម្រាប់ការិយបរិច្ឆេទ	-	-	(66,516)	(266,033)	107,440	436,879	-	170,057	40,924	340,903
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	3,000,000	12,000,000	21,550	87,816	74,418	304,850	-	223,404	3,095,968	12,616,070



របាយការណ៍លំហូរសាច់ប្រាក់

		2019		2018	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល កំណត់ សម្គាល់ 2.4	ដុល្លារអាមេរិក	ពាន់រៀល កំណត់ សម្គាល់ 2.4
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទនិយ័តភាពលើ៖			40,924	165,826	34,286
					138,688
រំលស់ទ្រព្យ និងបរិក្ខារ	11	16,263	65,898	16,257	65,760
រំលស់ទ្រព្យសកម្មអរូបី	12	8,907	36,091	8,907	36,029
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	21	-	-	(68)	(275)
ចំណាយពន្ធលើប្រាក់ចំណេញ		26,900	108,998	20,876	84,443
ការខាតបង់លើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ		76,462	309,824	15,863	64,166
		169,456	686,637	96,121	388,811
បម្រែបម្រួលនៃ៖					
ឥណទានផ្តល់ដល់អតិថិជន		(232,780)	(943,224)	105,764	427,815
ទ្រព្យសកម្មផ្សេងៗ		22,689	91,936	(18,640)	(75,399)
បំណុលផ្សេងៗ		12,468	50,520	(69,642)	(281,702)
សាច់ប្រាក់ដែល(ប្រើប្រាស់ក្នុង)/ទទួលបានពីប្រតិបត្តិការ					
		(197,623)	(800,768)	113,603	459,525
ពន្ធលើប្រាក់ចំណេញដែលបានបង់					
		(13,466)	(54,564)	(43,371)	(175,436)
សាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង)/ទទួលបានពីសកម្មភាពប្រតិបត្តិការ					
		(211,089)	(855,332)	70,232	284,089
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(2,925)	(11,852)	(7,046)	(28,501)
សាច់ប្រាក់ទទួលបានពីការលក់បរិក្ខារ		-	-	305	1,234
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ					
		(2,925)	(11,852)	(6,741)	(27,267)



	2019		2018	
	កំណត់ សម្គាល់	ដុល្លារអាមេរិក ពាន់រៀល កំណត់ សម្គាល់ 2.4	ដុល្លារអាមេរិក ពាន់រៀល កំណត់ សម្គាល់ 2.4	
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ប្រាក់កម្ចី	-	-	(802,361)	(3,245,550)
ភាគលាភបានបង់	-	-	(132,807)	(537,204)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	-	-	(935,168)	(3,782,754)
ការថយចុះសុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់សមមូល	(44,558)	(180,547)	(871,677)	(3,525,932)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	700,855	2,816,036	1,572,532	6,348,312
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	38,921	-	(6,344)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	22	656,297	2,674,410	700,855
		2,816,036		

កំណត់សម្គាល់ស្តីពីការអនុវត្តតាមប្រកាស របស់ធនាគារកណ្តាល

1. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតត្រូវបានបង្កើតឡើង និងបានចុះបញ្ជីពាណិជ្ជកម្មលេខ:00008235 ជាមួយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016 ។

ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណរយៈពេលបីឆ្នាំពី ធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2016 ដើម្បីដំណើរការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ។ ក្រុមហ៊ុនក៏បានបន្តអាជ្ញាប័ណ្ណពី ធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2019 ដែលមានសុពលភាពរហូតដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2022 ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទនេះទេ ។

ក្រុមហ៊ុនមានការិយាល័យកណ្តាលនៅ ផ្លូវជាតិលេខ 5 ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន59 នាក់ (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 មានចំនួន57 នាក់) ។



2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាម ស្តង់ដាររបាយការណ៍ ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស៊ីអាយអេហ្វអេស សម្រាប់សហគ្រាសធុនតូច និងមធ្យម”) ។

របាយការណ៍ហិរញ្ញវត្ថុ (សម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ហិរញ្ញវត្ថុ ដំបូងរបស់ក្រុមហ៊ុន ដែលអនុលោមទៅតាម ស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ។ មុនឆ្នាំ 2019 របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយ អនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា(NBC) ។ ក្រុមហ៊ុនបានអនុវត្តប្រកបដោយសង្គតិភាព ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ នេះចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទដំបូង និងឆ្នាំបន្តបន្ទាប់សម្រាប់ជាគោលបំណងនៃការផ្លាស់ប្តូរទៅ តាមស្តង់ដាររបាយការណ៍ ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និង មធ្យម ។ ផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុ ចំពោះការផ្លាស់ប្តូរទៅតាម ស្តង់ដាររបាយការណ៍ទាក់ ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យមត្រូវបានកំណត់នៅក្នុងកំណត់ សម្គាល់ខាងក្រោម ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

3.1 ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខៈធ7-017-344 ចុះថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 ស្តីពីការដាក់ ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភរមិន និងសាវាចរលេខៈធ7-018-001 ចុះថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធន លើ អ៊ីមភរមិន ដែលតម្រូវឱ្យគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់(“ស្ថាប័ន”) អនុវត្តការវាស់ វែង ការធ្វើសំវិធានធនឥណទាន ដោយផ្អែកតាមអត្រាហានិភ័យឥណទានថ្មីដូចខាង ក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់	សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង1ឆ្នាំ)		
ស្តង់ដារ	ពី 0 ទៅ 14 ថ្ងៃ	1%
ឃ្លាំមើល	ពី 15 ទៅ 29 ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី 30 ទៅ 59 ថ្ងៃ	20%
ជាប់សង្ស័យ	ពី 60 ទៅ 89 ថ្ងៃ	50%
បាត់បង់	90 ថ្ងៃ ឬច្រើនជាង	100%
ឥណទានរយៈពេលវែង(លើសពី1ឆ្នាំ)		
ស្តង់ដារ	ពី 0 ទៅ 29 ថ្ងៃ	1%
ឃ្លាំមើល	ពី 30 ទៅ 89 ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី 90 ទៅ 179 ថ្ងៃ	20%
ជាប់សង្ស័យ	ពី 180 ទៅ 359 ថ្ងៃ	50%
បាត់បង់	360 ថ្ងៃ ឬច្រើនជាង	100%



យោងតាមមាត្រាទី៧៣ ក្រុមហ៊ុនត្រូវតែធ្វើការប្រៀបធៀបសំវិធានធន គណនាស្របតាម បទប្បញ្ញត្តិនៃ ធនាគារជាតិ នៃ កម្ពុជា និងសំវិធានធនគណនាតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម៖

(ក) ប្រសិនបើទុនបម្រុងតាមបទប្បញ្ញត្តិទាបជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធន ដែលបានគណនា ស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និង

(ខ) ប្រសិនបើទុនបម្រុងតាមបទប្បញ្ញត្តិធំជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធនដែលបានគណនាស្រប តាមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុកទៅក្នុងគណនីទុនបម្រុងក្នុងគណនីមូលធន។

4. ការផ្លាស់ប្តូរនៅស្តង់ដារ របាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (“CIFRS”) សម្រាប់សហគ្រាសធុនតូច និងមធ្យម

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាគណនេយ្យជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“ក្រុមប្រឹក្សា គណនេយ្យជាតិ”) បានប្រកាសអនុម័តស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលផ្អែកលើ ស្តង់ដារទាំងអស់ ដែលបានចេញផ្សាយ ដោយស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IASB”) រួម បញ្ចូលទាំងការបកស្រាយ និងការកែប្រែ ។ អង្គភាពគណនេយ្យសាធារណៈ ចាំបាច់ត្រូវរៀបចំ របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយអនុលោមតាមស្តង់ដារ ស៊ីអាយអេហ្វអេស សម្រាប់បញ្ជី គណនេយ្យចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ។ សារាចរលេខ ០៥៨ MEF.NAC ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៦ ចេញដោយក្រុមប្រឹក្សាគណនេយ្យជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុ ពន្យារពេលអនុវត្តស្តង់ដារ ស៊ីអាយអេហ្វអេស រហូតដល់ ការិយបរិច្ឆេទ ចាប់ផ្តើម ឬក៏បន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សា គណនេយ្យជាតិ បានចេញនូវសារាចរលេខៈ០០៤ ស្តីពី “ការអនុវត្តស្តង់ដារគណនេយ្យសម្រាប់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ” ផ្តល់ជម្រើសដល់អង្គភាពគណនេយ្យ មិនមែនសាធារណៈ ក្នុងការជ្រើសរើស អនុ- វត្តតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរ ជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ ហិរញ្ញវត្ថុដំបូង របស់ក្រុមហ៊ុន ដែលអនុវត្តតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ។ កាលបរិច្ឆេទនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុនទៅតាម ស្តង់ដារ ស៊ីអាយអេហ្វអេស សម្រាប់សហគ្រាសធុនតូច និងមធ្យម គឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ។ របាយការណ៍ចុងក្រោយ ត្រូវបានរៀបចំស្របតាមស្តង់ដារ គណនេយ្យកម្ពុជា (“CAS”) សម្រាប់ការិយ បរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ។ ការផ្លាស់ប្តូរការអនុវត្តតាមស្តង់ដារ អាយអេហ្វអេស សម្រាប់សហគ្រាសធុនតូច និងមធ្យមបានបណ្តាលឱ្យមានការផ្លាស់ប្តូរ គោលការណ៍គណនេយ្យរបស់ ក្រុមហ៊ុនមួយចំនួនចំពោះប្រែប្រួលទៅនឹងការអនុវត្តតាមស្តង់ដារគណនេយ្យកម្ពុជា ។

កំណត់សម្គាល់នេះ ចំពោះរបាយការណ៍ហិរញ្ញវត្ថុគឺ ពន្យល់អំពីភាពខុសប្លែកគ្នារវាងរបាយការណ៍ ចំណេញ ឬខាតតាមការអនុវត្តស្តង់ដារគណនេយ្យកម្ពុជា និងតាមស្តង់ដាររបាយការណ៍ទាក់ទង នឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់



នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។ (ឧទាហរណ៍៖ ការប្រៀបធៀបព័ត៌មាន) ក៏ដូចជាភាពខុសគ្នារវាងការបង្ហាញមូលធនតាមស្តង់ដារ CAS និងតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកាលបរិច្ឆេទនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។ វាក៏ពិពណ៌នាផងដែរនូវរាល់ការផ្លាស់ប្តូរដែលចាំបាច់នៅក្នុងគោលការណ៍គណនេយ្យ ដែលបានអនុម័តជាលើកដំបូង តាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ។

នៅក្នុងតារាងខាងក្រោម មូលធនដែលបានកំណត់តាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមត្រូវបានផ្ទៀងផ្ទាត់ជាមួយមូលធន ដែលបានកំណត់តាមស្តង់ដារគណនេយ្យកម្ពុជា (“CAS”) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម) និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (កាលបរិច្ឆេទបញ្ចប់ចុងក្រោយសម្រាប់របាយការណ៍ហិរញ្ញវត្ថុ ដែលបានរៀបចំស្តង់ដារតាម CAS) ។

(ក) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨

	កំណត់សម្គាល់	តាមស្តង់ដារ CAS ដុល្លារអាមេរិក	នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨		តាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ពាន់រៀល កំណត់សម្គាល់ 2.4
			ផលប៉ះពាល់នៃការផ្លាស់ប្តូរដុល្លារអាមេរិក	តាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ដុល្លារអាមេរិក	
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		6,286	-	6,286	25,377
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា		1,100,217	-	1,100,217	4,441,576
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ		616,029	-	616,029	2,486,909
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	4.1 (ក)	2,194,688	134,791	2,329,479	9,404,107
ទ្រព្យសកម្មផ្សេងៗ	4.2	133,408	(118,650)	14,758	59,578
ទ្រព្យ និងបរិក្ខារ		46,432	-	46,432	187,446
ទ្រព្យសកម្មអរូបី		37,876	-	37,876	152,905
ទ្រព្យសកម្មសរុប		4,134,936	16,141	4,151,077	16,757,898

បំណុល និងមូលធន

បំណុល

ប្រាក់កម្ចី	4.3	850,000	2,361	852,361	3,440,981
បំណុលផ្សេងៗ	4.3	107,237	(2,361)	104,876	423,385
បំណុលពន្ធលើប្រាក់ចំណេញ		40,275	-	40,275	162,590
បំណុលសរុប		997,512	-	997,512	4,026,956



នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018				
កំណត់ សម្គាល់	តាមស្តង់ដារ CAS ដុល្លារអាមេរិក	ផលប៉ះពាល់ នៃការផ្លាស់ប្តូរ ដុល្លារអាមេរិក	តាមស្តង់ដារ សហគ្រាសធុនតូច និងមធ្យម ដុល្លារអាមេរិក	CIFRS សម្រាប់ និងមធ្យម តាន់រៀល កំណត់ សម្គាល់ 2.4
មូលធន				
ដើមទុន	3,000,000	-	3,000,000	12,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	4.5	-	37,086	149,716
ប្រាក់ខាតបង្គរ	137,424	(20,945)	116,479	471,325
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	109,901
មូលធនសរុប	3,137,424	16,141	3,153,565	12,730,942
ចំណុល និងមូលធនសរុប	4,134,936	16,141	4,151,077	16,757,898

(ខ) ការផ្ទៀងផ្ទាត់ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
កំណត់ សម្គាល់	តាមស្តង់ដារ CAS ដុល្លារអាមេរិក	ផលប៉ះពាល់ នៃការផ្លាស់ប្តូរ ដុល្លារអាមេរិក	តាមស្តង់ដារ សហគ្រាសធុនតូច និងមធ្យម ដុល្លារអាមេរិក	CIFRS សម្រាប់ និងមធ្យម តាន់រៀល កំណត់ សម្គាល់ 2.4
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	265,276	-	265,276	1,065,879
ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា	151,271	-	151,271	607,807
ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅ ធនាគារផ្សេងៗ	429,965	4,343	434,308	1,745,050
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	4.1(ក)	2,121,132	86,719	2,207,851
ទ្រព្យសកម្មផ្សេងៗ	4.2	60,155	(26,757)	33,398
ទ្រព្យ និងបរិក្ខារ	36,985	-	36,985	148,606
ទ្រព្យសកម្មអរូបី	28,969	-	28,969	116,397
ទ្រព្យសកម្មសរុប	3,093,753	64,305	3,158,058	12,689,077



បំណុល និងមូលធន

បំណុល

ប្រាក់កម្ចី	4.3	50,000	-	50,000	200,900
បំណុលផ្សេងៗ	4.3	35,234	-	35,234	141,570
បំណុលពន្ធលើប្រាក់ចំណេញ	4.4	8,519	-	8,519	34,229
បំណុលពន្ធពន្យារ	4.4	-	9,261	9,261	37,211
បំណុលសរុប		93,753	9,261	103,014	413,910

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់ សម្គាល់	តាមស្តង់ដារ CAS ដុល្លារអាមេរិក	ផលប៉ះពាល់ នៃការផ្លាស់ប្តូរ ដុល្លារអាមេរិក	តាមស្តង់ដារ CIFRS សម្រាប់ សហគ្រាសធុនតូច និងមធ្យម ពាន់រៀល កំណត់ សម្គាល់ 2.4	
				ដុល្លារអាមេរិក	ពាន់រៀល
មូលធន					
ដើមទុន		3,000,000	-	3,000,000	12,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	4.5	-	88,066	88,066	353,849
ប្រាក់ខាតបង្គរ		-	(33,022)	(33,022)	(132,029)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	53,347
មូលធនសរុប		3,000,000	55,044	3,055,044	12,275,167
បំណុល និងមូលធនសរុប		3,093,753	64,305	3,158,058	12,689,077



(គ) ការផ្ទៀងផ្ទាត់របាយការណ៍លទ្ធផលសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

		ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018			
កំណត់ សម្គាល់	តាមស្តង់ដារ CAS ដុល្លារអាមេរិក	ផលប៉ះពាល់ នៃការផ្លាស់ប្តូរ ដុល្លារអាមេរិក	តាមស្តង់ដារ CIFRS សម្រាប់ សហគ្រាសធុនតូច និងមធ្យម ពាន់រៀល កំណត់ សម្គាល់ 2.4		
			ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	4.1 (ខ)	402,257	61,288	463,545	1,875,040
ចំណាយការប្រាក់		(5,889)	-	(5,889)	(23,821)
ចំណូលការប្រាក់សុទ្ធ		396,368	61,288	457,656	1,851,219
ចំណូលប្រតិបត្តិការផ្សេងៗ	4.1 (ខ)	95,083	(70,263)	24,820	100,397
ចំណូលប្រតិបត្តិការសរុប		491,451	(8,975)	482,476	1,951,616
ចំណាយទូទៅ និងរដ្ឋបាល		(411,451)	-	(411,451)	(1,664,319)
ការខាតបង់លើឱនភាពនៃ					
ទ្រព្យសកម្មហិរញ្ញវត្ថុ	4.1 (គ)	(73,008)	57,145	(15,863)	(64,166)
ចំណេញមុនដកពន្ធ		6,992	48,170	55,162	223,131
ពន្ធលើប្រាក់ចំណេញ		(11,614)	(9,262)	(20,876)	(84,443)
ចំណេញសុទ្ធសម្រាប់					
ការិយបរិច្ឆេទ		(4,622)	38,908	34,286	138,688



4.2 ទ្រព្យសកម្មផ្សេងៗ

តាមស្តង់ដារគណនេយ្យមុន CAS ការប្រាក់បង្គរ ត្រូវបានកត់ត្រាតាមតម្លៃដើម ។ ការប៉ាន់ស្មានត្រូវបានធ្វើឡើង សម្រាប់ទ្រព្យសកម្មផ្សេងៗដែលជាប់សង្ស័យ ដោយផ្អែកតាមការត្រួតពិនិត្យចំនួនដែលនៅសល់នាការបរិច្ឆេទរាយការណ៍ ។ ប៉ុន្តែបើតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមការប្រាក់បង្គរដែលត្រូវទទួលបាន គឺរួមបញ្ចូលនៅក្នុងរំលស់ថ្លៃដើមឥណទានផ្តល់ដល់អតិថិជន ។

4.3 បំណុល

តាមស្តង់ដារគណនេយ្យមុន CAS បំណុលត្រូវបានបង្ហាញតាមថ្លៃដើមដែលនៅសល់ ។ តាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម បំណុលត្រូវបានកត់ត្រាតាមតម្លៃរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

4.4 ពន្ធលើប្រាក់ចំណេញ

ការអនុវត្តតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមបណ្តាលឱ្យមានការផ្លាស់ប្តូរចំពោះពន្ធពន្យារដែលកើនឡើងពីភាពខុសគ្នាបណ្តោះអាសន្ន ដែលទាក់ទងនឹងឱនភាព នៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

4.5 ទុនបម្រុងតាមបទប្បញ្ញត្តិ

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ7-017-344 ស្តីពីហានិភ័យនៃការផ្តល់ចំណាត់ថ្នាក់ឥណទាន និងឱនភាពនៃសំវិធានធនបរិមាណលើសនៃឱនភាពដែលបានគណនាស្របតាមបទប្បញ្ញត្តិដោយប្រៀបធៀបទៅនឹងឱនភាពដែលបានគណនាតាមស្តង់ដារ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមត្រូវផ្ទេរមកពីប្រាក់ចំណេញរក្សាទុក ទៅកាន់ទុនបម្រុងដែលជាផ្នែកមួយនៃមូលធន ។ តម្រូវការនេះបណ្តាលឱ្យមានការកើនឡើង នៃទុនបម្រុង និងមានការថយចុះនៃប្រាក់ចំណេញរក្សាទុក ប៉ុន្តែមិន បានប៉ះពាល់ដល់របាយការណ៍ចំណេញ ឬខាតរបស់ក្រុមហ៊ុនឡើយ ។



តារាងទី១៖ មូលនិធិផ្ទាល់សុទ្ធ

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

១- សរុបរង ក៖ ខ្ទង់ត្រូវបូក

• ដើមទុន ឬទាយជួនដើមទុន	3,000,000
• ទុនបម្រុង ក្រៅពីទុនបម្រុងពីការវាយតម្លៃឡើងវិញ	21,550
• បុព្វលាភទាក់ទងនឹងដើមទុន (ដើមទុនបុព្វលាភ)	-
• សំវិធានធនហានិភ័យធនាគារទូទៅ ដោយមានការយល់ព្រមជាមុនពីធនាគារជាតិនៃកម្ពុជា	-
• ចំណេញរក្សាទុក	-
• ចំណេញសុទ្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ ដែលបានធ្វើសវនកម្មរួចហើយ	74,418
• ខ្ទង់ផ្សេងៗទៀត ដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា	-
	3,224,884

២- សរុបរង ខ៖ ខ្ទង់ត្រូវដក

• ចំពោះភាគទុននិក ក្រុមប្រឹក្សាភិបាល នាយកគ្រប់គ្រង និងភាគីពាក់ព័ន្ធ	
◦ ចំណែកដើមទុនដែលមិនទាន់បានបង់	-
◦ បុរេប្រទាន ឥណទាន មូលបត្រ និងកិច្ចសន្យារបស់បុគ្គលពាក់ព័ន្ធខាងលើ	252,700
• ការកាន់កាប់ភាគហ៊ុនផ្ទាល់តាមតម្លៃចុះបញ្ជី	-
• ការខាតបង់	-
• ចំណាយក្នុងការបង្កើតក្រុមហ៊ុន	-
• ការខាតដែលកំណត់តាមគ្រា ក្រៅពីការខាតនាចុងការិយបរិច្ឆេទគណនេយ្យប្រចាំឆ្នាំ (រួមបញ្ចូលទាំងសំវិធានធនឥណទាន និងមូលបត្រសង្ស័យ)	-

៣- សរុប គ៖ មូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន =ក-ខ

2,972,184

៤-សរុបរង យ៖ខ្ទង់ត្រូវបូក

• ទុនបម្រុងពីការវាយតម្លៃឡើងវិញ ដោយមានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា	-
• អនុបំណុល ដោយមានការយល់ព្រមជាមុនពីធនាគារជាតិនៃកម្ពុជា	-
អាចបូកបញ្ចូលរហូតដល់ ១០០% នៃចំនួនមូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន	-
• ខ្ទង់ផ្សេងៗទៀត ដោយមានការយល់ព្រមជាមុនពីធនាគារជាតិនៃកម្ពុជាអាចបូកបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធ មិនឱ្យលើសពីចំនួនមូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន	-

៥- សរុប ង ៖ខ្ទង់ត្រូវដក

• ភាគកម្មមូលនិធិផ្ទាល់សុទ្ធក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-
• ខ្ទង់ផ្សេងៗ	-

៦- សរុប ច៖ សរុបមូលនិធិផ្ទាល់សុទ្ធ = គ+យ-ង

2,972,184



តារាងទី២ ៖ អនុបាតសោធនភាព

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩

ដុល្លារអាមេរិក

១- ភាគយក (ក)

មូលនិធិផ្ទាល់សុទ្ធ

២- ភាគបែង (ខ)

	ដុល្លារអាមេរិក	ថ្លឹង	
• សាច់ប្រាក់	3,690	0%	-
• មាស	-	0%	-
• ឥណទេយ្យលើធនាគារជាតិនៃកម្ពុជា	152,214	0%	-
• ទ្រព្យសកម្ម ដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើ	-	0%	-
• ឥណទេយ្យលើស្ថាប័នធិបតេយ្យ ដែលមានចំណាត់ថ្នាក់AAA ទៅ AA-	-	0%	-
• ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ A+ ទៅ A-	-	20%	-
• ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់AAA ទៅ AA-	-	20%	-
• ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់BBB ទៅ BBB-	-	50%	-
• ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់ A+ ទៅ A-	-	50%	-
• ទ្រព្យសកម្មផ្សេងៗទាំងអស់ (*)	3,224,884	100%	3,224,884
• ខ្ទង់ក្រៅតារាងតុល្យការទាំងអស់	-	100%	-
	3,380,788		3,224,884

៣- អនុបាតសោធនភាព(ក/ខ)

89%

(*) ភាគបែងនៃអនុបាត គឺជាតម្លៃនៃទ្រព្យសកម្មសរុប (តម្លៃសុទ្ធក្រោយពេលកាត់កងសំវិធានធន និងរំលស់) និងខ្ទង់ក្រៅតារាងតុល្យការដែលបានថ្លឹងតាមកម្រិតហានិភ័យ ។ ស្របតាមប្រកាសស្តីពីការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាគបែងនេះមិនរាប់បញ្ចូលនូវខ្ទង់ ដែលបានដកចេញនៅពេលគណនាមូលនិធិផ្ទាល់សុទ្ធទេ ។



តារាងទី៣ ៖ អនុបាតសាច់ប្រាក់ងាយស្រួល

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក

១- ភាគយក ៖ ទ្រព្យសកម្មងាយស្រួល (ក)

សាច់ប្រាក់ក្នុងដៃ	3,690
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	152,214
សមតុល្យនៅធនាគារ	650,393
	806,297
ដក ៖	
- ប្រាក់ខ្ចីពីធនាគារនៃកម្ពុជា	-
- ប្រាក់ខ្ចីពីធនាគារផ្សេងៗ	-
	-

សាច់ប្រាក់ងាយស្រួលសុទ្ធ

806,297

បូក ៖

- ចំណែកនៃឥណទាននៅសល់ ដែលមានកាលកំណត់តិចជាងមួយខែ	-
ទ្រព្យសកម្មងាយស្រួល	<u>806,297</u>

២- ភាគបែង ៖ ចំនួនប្រាក់បញ្ញើដែលបានកែតម្រូវ (ខ)

	ដុល្លារអាមេរិក	%	
ប្រាក់សន្សំដោយស្ម័គ្រចិត្ត	-	25%	-

៣- អនុបាតសាច់ប្រាក់ងាយស្រួល (ក/ខ)

គ្មាន



តារាងទី៤ ៖ ស្ថានភាពចំណេញ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

រូបិយប័ណ្ណ	ទ្រព្យសកម្ម និង			ស្ថានភាពចំណេញ	NOP/
	ទ្រព្យសកម្ម	មូលធន	សុទ្ធ (NOP)	មូលនិធិផ្ទាល់សុទ្ធ	កម្រិត
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%	%
ដុល្លារអាមេរិក	1,408,799	3,208,481	(1,799,683)	-63%	20%
ខ្មែររៀល	1,035,137	20,052	1,015,086	35%	20%
ថៃបាត	786,493	1,896	784,597	27%	20%
សរុប	3,230,429	3,230,429	-		
មូលនិធិផ្ទាល់សុទ្ធ			3,230,429		



អាសយដ្ឋាន

ផ្នែកទូទៅ

១. ការិយាល័យកណ្តាល

អាសយដ្ឋាន: ផ្លូវជាតិលេខ១៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព្រះរាជាណាចក្រកម្ពុជា ។
ទូរស័ព្ទ: ០៩៣ ៦៩០ ១៣៥០/០៨៩ ៤១៩ ០៧៩
អ៊ីម៉ែល: baitangmicroheranhvatho@gmail.com
វេបសាយ: www.baitangplc.com

២. សាខាស្រុកបវេល

អាសយដ្ឋាន: #៨៣ ផ្លូវ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២០/០៩៥ ៩១៦ ៦១៩
អ៊ីម៉ែល: baitang.bvl@gmail.com
វេបសាយ: www.baitangplc.com

៣. សាខាស្រុករតនមណ្ឌល

អាសយដ្ឋាន: #២៥ ផ្លូវ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២២/០៩៧ ៧៧៥ ៤៧៥៧
អ៊ីម៉ែល: baitang.rml@gmail.com
វេបសាយ: www.baitangplc.com

ខេត្តពោធិ៍សាត់

១. សាខាខេត្តពោធិ៍សាត់

អាសយដ្ឋាន: ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ទូរស័ព្ទ: ០៨៨ ៧៨៧ ៨៤៣៨/០៩៦ ៨៧៧ ៧០៥០
អ៊ីម៉ែល: baitang.pur@gmail.com
វេបសាយ: www.baitangplc.com